



MTV EXIT is the world's largest behaviour change campaign in the fight against human trafficking and exploitation.

Harnessing the power of the MTV brand, MTV EXIT has one vision: to contribute to a reduction in human trafficking through the design and implementation of innovative campaigns that equip young people to make informed, empowered decisions.

With the support of AusAID and USAID, MTV EXIT works closely with key stakeholders and influencers across the globe, including international and local celebrities, media and corporate partners, anti-trafficking and youth organisations, government agencies and young people to create targeted campaigns that promote safe migration, and encourage communities to take social action.

HOW WE WORK

MTV EXIT produces an exciting mix of on-air, on-the-ground and online programming to raise awareness of human trafficking and exploitation.

Its internationally broadcast programs include a series of multi-language documentaries, "Enslaved", "Traffic", "Invisible Slaves", "Sold" and "Inhuman Traffic", which present country-specific human trafficking trends through real-life stories hosted by celebrities, including Angelina Jolie, Lucy Liu, Jared Leto, Calle 13, Lara Dutta, Rain, Han Geng and Woo Young.

"Butterfly" is an original MTV EXIT three-part drama series produced in Korea that highlights different aspects of human trafficking. Other drama programming includes a multi-language animation, "Intersection", and the short-film series "Parallel Lives".

MTV EXIT has also produced a number of music videos with artists including Radiohead, The Killers, Muse, Simple Plan, The Click Five and local musicians from around the globe, as well as a creative series of public service announcements in Asia and Europe. In addition, MTV EXIT produces concert and artist specials for many of its live concert events.

All MTV EXIT programming is rights free and available free-of-charge to broadcasters.

MTV EXIT has produced 38 concerts across Asia and Europe and made history by producing the first-ever major international concerts at Angkor Wat in Cambodia, in Yangon, Myanmar, and in Dili, Timor-Leste. MTV EXIT concerts have featured top international and local artists, including Placebo, Jason Mraz, Super Junior, Simple Plan and R.E.M.

MTV EXIT's youth engagement team works across the Asia Pacific region to empower young people through creative workshops, trainings, concerts and other community events. Its youth engagement program emphasises leadership and creative media-based learning and communication to encourage young people to become advocates for change.

The MTV EXIT campaign uses a Communications for Development (C4D), results-focused framework to tailor messaging for each program output. Its research and learning team assures results are continuously assessed to inform the design of MTV EXIT's work and to track the impact of its programs.

MTV EXIT AT A GLANCE

38 concerts in 18 countries
800,000 reached through live events
87 million reached through television
200+ community outreach events

WHAT IS HUMAN TRAFFICKING

Human trafficking is the buying and selling of men, women and children within countries and across borders for the purpose of sexual exploitation and forced labour. It is driven by demand for cheap labour and services, and fuelled by poverty, lack of employment opportunities, limited access to information, gender inequality, family and social expectations. While recruitment methods vary, in all cases the trafficker takes away the basic human rights of the victim: the freedom to move, to make choices, and to control one's own body and mind.

Human trafficking is a global phenomenon, happening in every country in the world right now.



HOW YOU CAN HELP

TAKE ACTION!

If you suspect a case of human trafficking or exploitation in Cambodia, please call 1280.

SPEAK UP!

Add your voice to the conversation against human trafficking by connecting with MTV EXIT on social media.

Twitter
Facebook
Instagram
Google+
Vimeo
YouTube

@mtvexit
facebook.com/mtvexit
@mtvexit
plus.google.com/+MTVEXIT
vimeo.com/mtvexit
youtube.com/mtvexit

LEARN MORE!

To find out more about the MTV EXIT campaign, human trafficking and exploitation, and how you can get involved in the fight to stop this, please visit www.MTVEXIT.org



MTV EXIT គឺជាយុទ្ធនាការផ្លាស់ប្តូរវិយាបថ ដ៏ធំជាងគេនៅលើពិភពលោកក្នុងការប្រឆាំង និងការរំលោភបំពាននិងការជួញដូរ មនុស្ស។ MTV និង MTV EXIT បានរួបរួបញ្ចូលគ្នាមានទស្សនៈតែមួយគឺចូលរួមកាត់បន្ថយនៃការជួញដូរមនុស្សតាមរយៈការបង្កើតនៅតំបន់ផែនការយុទ្ធនាការណាមួយដែលធ្វើឱ្យយុវជនអាចយល់ដឹង និងសម្រេចចិត្តមុនពេលចំណាកស្រុកដោយប្រុងប្រយ័ត្ន ។ ដោយមានការគាំទ្រពីជំនួយទឹកដីក្នុងការអនុវត្ត និងការប្រើប្រាស់ MTV EXIT បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូដែលមានឥទ្ធិពល និងអ្នកដែលពាក់ព័ន្ធទាំងពិភពលោក រួមបញ្ចូលទាំងតារាល្បីៗ ជាតិ និងអន្តរជាតិ ដៃគូសហការប្រព័ន្ធផ្សព្វផ្សាយ អង្គការយុវជន អង្គការធ្វើការប្រឆាំង និងការជួញដូរមនុស្ស ទីភ្នាក់ងាររដ្ឋាភិបាល និងរួមទាំងយុវជន ដើម្បីបង្កើតនូវយុទ្ធនាការណាមួយនៅ ដែល ជំរុញឱ្យមានការចំណាកស្រុកដោយសុវត្ថិភាព និងលើកទឹកចិត្តសហគមន៍ដើម្បីចាត់វិធានការទប់ស្កាត់ការចំណាកស្រុក ដោយមិនមានសុវត្ថិភាព ។ កន្លង

តើយើងធ្វើការយ៉ាងម៉េចដែរ?

MTV EXIT ផលិតកម្មវីដេអូដែលគួរឱ្យចាប់អារម្មណ៍មួយតាមរយៈការផ្សព្វផ្សាយតាមរលកជាតុអាកាស ប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីដោយផ្ទាល់ក្នុងគោលបំណងបង្កើនការយល់ដឹង និងទប់ស្កាត់ការជួញដូរមនុស្ស។ យើងមានកម្មវិធីចាក់ផ្សាយជាអន្តរជាតិរួមមាន ភាពយន្តឯកសារដែលបញ្ចូលសំលេងជាភាសាផ្សេងៗគ្នា ភាពយន្តឯកសារទាំងនោះមានចំណងជើងដូចជា “Sold”, “Inhuman Traffic” ហើយភាពយន្តទាំងនេះបានបង្ហាញពីសាច់រឿងទាក់ទងនឹងការជួញដូរមនុស្ស ដែលបង្ហាញពីសាច់រឿងជីវិតពិតៗ។ ភាពយន្តនីមួយៗមានការចូលរួមពីតារាល្បីៗរួមមានដូចជា អេនឌែលលីណា ជូលី (Angelina Jolie) លូស៊ី លី (Lucy Liu) ចារីត លេតូ (Jared Leto) ខលី១៣, (Calle 13) ឡារ៉ា ដូតា, (Lara Dutta), រ៉េន (Rain) ហាន គីង (Han Geng) វ៉ូ យ៉ុង (Woo Young) ។

មេអំបៅ គឺជាសាច់រឿងល្បីល្បាញបង្អស់ចែកចេញជា ៣ វគ្គហើយរឿងនេះផលិតនៅប្រទេសកូរ៉េ ដែលនៅក្នុងល្បីល្បាញសាច់រឿងចង្អុលបង្ហាញពីទិដ្ឋភាពនៃការជួញដូរមនុស្ស។ យើងនៅមានរឿងល្បីល្បាញផ្សេងៗទៀត បែបជាតិកន្លងរវាងរឿង Intersection ដែលបកប្រែជាភាសាផ្សេងៗគ្នានិងភាពយន្តខ្នាតខ្លីរឿង Parallel Lives.

MTV EXIT បានផលិតវីដេអូបែបជាបទចម្រៀងជាមួយនិងតារាល្បីៗជាច្រើនរួមមានដូចជា វីឌីយ៉ូហេស ដឺមីលឈ មូស ស៊ីមីលឈ ខ្លីកហាយ និងតន្ត្រីក្នុងស្រុកទាំងពិភពលោក។ យើងក៏មានបង្កើត សេរីកម្មផ្សព្វផ្សាយ ជាសាធារណៈ នៅអាស៊ី និងអឺរ៉ុប MTV EXIT បានបង្កើតការប្រគុំតន្ត្រីដែលមានការចូលរួមពីតារាល្បីៗ ហើយគ្រប់កម្មវិធីរបស់ MTV EXIT ត្រូវបានចាក់ផ្សាយដោយមិនគិតថ្លៃការមិនជាប់លក្ខខណ្ឌរក្សាសិទ្ធិ។

MTV EXIT បានរៀបចំការប្រគុំតន្ត្រីចំនួន ៣៨ ដងទូទាំងប្រទេសនៅអាស៊ីនិងអឺរ៉ុបហើយដើម្បីដែលអស្ចារ្យនោះ MTV EXIT បានរៀបចំការប្រគុំតន្ត្រីអន្តរជាតិដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា យ៉ាងហួនប្រទេសកូរ៉េ ហ្វីលីពីន ដេលីធីមរលេស ដែលការប្រគុំតន្ត្រីនៅប្រទេសនីមួយៗមានការចូលរួមសំណាក់តារាជាតិ និងអន្តរជាតិល្បីៗ ដូចជា ផ្លែស្រព (Placebo) ជេសាន ម៉ា (Jason Mraz) ស៊ីបេរី ធីលីនា (Super Junior) ស៊ីមីលឈ ផ្លែស (Simple Plan) និង អឹម អឹម អឹម (R.E.M.)

ក្រុមការងាររបស់ MTV EXIT ធ្វើការទាក់ទង និងយុវជនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងផ្តល់អំណាចដល់យុវជនតាមរយៈវគ្គសិក្ខាសាលាការបណ្តុះបណ្តាល ការប្រគុំតន្ត្រី និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍។ កម្មវិធីដែលទាក់ទងនឹងយុវជនរបស់ MTV EXIT គឺសង្កត់ធ្ងន់ទៅលើជំនាញផ្នែកដឹកនាំ និងការយល់ដឹងជាមូលដ្ឋាននៃប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទងគ្នា ដែលកម្មវិធីទាំងនេះបានជំរុញឱ្យយុវជនក្លាយជាអ្នកដឹកនាំក្នុងផ្ទះបង្គោល។

យុទ្ធនាការរបស់ MTV EXIT ប្រើប្រាស់ការប្រាស្រ័យទាក់ទងដើម្បីការអភិវឌ្ឍន៍ (C4D) និងតំបន់លទ្ធផលការងារដែលជាគោលដៅ ដើម្បីបញ្ជូននូវសារសំរាប់លទ្ធផលកម្មវិធីនីមួយៗ។ ក្រុមអ្នកស្រាវជ្រាវរបស់ MTV EXIT បានដាក់ចំណាត់ការលទ្ធផលគឺនៅតែបន្តការវាយតម្លៃផ្តល់ជាព័ត៌មាននៅតំបន់ការងាររបស់ MTV EXIT ហើយនិងកត់ត្រាតាមដានជំនាញនូវផលប៉ះពាល់របស់គម្រោងការងារ

ការងាររបស់យើងកន្លងមក
MTV EXIT

ការប្រគុំតន្ត្រីចំនួន ៣៨ ដង ក្នុងប្រទេសចំនួន ១៨ មានចំនួនមនុស្ស ៨០០០០០ បានចូលរួមទស្សនាកម្មវិធីផ្សាយបន្តផ្ទាល់ចំនួនមនុស្ស ៨៧លាននាក់បានទស្សនាកម្មវិធីទូរទស្សន៍បង្កើតកម្មវិធីជាង ២០០ នៅតាមសហគមន៍

តើការជួញដូរមនុស្សជាអ្វី?

ការជួញដូរមនុស្សគឺសំដៅការរំលោភបំពានមនុស្សដើម្បីរកប្រាក់កម្រៃ ។ អ្នកជួញដូរជួរមុខបានដាក់នុយនីយ៉ាតជនរងគ្រោះដែលសុបិន្តចង់មានជីវិតប្រសើរ ។ ជនរងគ្រោះអាចជាស្ត្រីឬបុរស ឬក្មេងដែលស្ថិតនៅក្នុងស្ថានភាពមួយត្រូវការលុយកាក់ ឱកាសការងារ និងការសិក្សា ។ ពួកគេជារឿយៗត្រូវបានគេជួញដូរដោយមនុស្សដែលគេស្គាល់ទុកចិត្ត ។ នៅពេលដែលជនរងគ្រោះបានធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នកជួញដូរ ពួកគេត្រូវបង្ខំអោយធ្វើការលើសច្រើនម៉ោងហើយរស់នៅក្នុងសភាពវេទនា ដោយទទួលបានប្រាក់កម្រៃទាប ឬមិនបានទទួលធន ។ ជនរងគ្រោះត្រូវបានដកហូតនូវ ឯសារសំខាន់ៗចេញ ហើយបង្ខំអោយសងបំណុលក្នុងក្លាយ ។ ការជួញដូរមនុស្សគឺជាបញ្ហាមួយដែលកើតឡើងជុំវិញពិភពលោក និងកើតមាននៅគ្រប់កន្លែងនាពេលបច្ចុប្បន្ន ។



តើអ្នកអាចចូលរួមជួយបានតាមរបៀបណា?

សូមចាត់វិធានការ

បើសិនជាអ្នកសង្ស័យមានការរំលោភបំពានលើមនុស្សសូមទាក់ទងទូរស័ព្ទទៅកាន់ប៉ូលីសតាមរយៈលេខ 1280

ចូរនាំគ្នាដើរយាងឡើង

សូមចូលរួមក្នុងការប្រឆាំងការជួញដូរមនុស្សជាមួយ MTV EXIT ដោយភ្ជាប់មកតាមបណ្តាញទាំង

- Twitter @mtvexit
- Facebook facebook.com/mtvexit
- Instagram @mtvexit
- Google+ plus.google.com/+MTVEXIT
- Vimeo vimeo.com/mtvexit
- YouTube youtube.com/mtvexit

សូមយល់ដឹងបន្ថែមទៀត

ចូរតាមដាន និងស្វែងយល់បន្ថែមទៀតពីយុទ្ធនាការរបស់ MTV EXIT ប្រឆាំងនឹងការរំលោភបំពាន និងការជួញដូរមនុស្សហើយស្វែងយល់បន្ថែមទៀត តើអ្នកអាចចូលរួមចំណែកបានយ៉ាងដូចម្តេច? សូមចូលទៅកាន់វិបសាយ www.MTVEXIT.org

